

**សិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់លើកទី១**

**“ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម, អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម,  
លទ្ធផលពាក់កណ្តាលគម្រោង ការត្រួតពិនិត្យ, វាយតម្លៃ និងផលប៉ះពាល់នៃគម្រោង CEDEP  
I និង CEDEP II ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ”**

ខេត្តរតនគិរី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥

**សុន្ទរកថាស្វាគមន៍ ដោយ ឯ.ខ ..... អភិបាលនៃគណៈអភិបាលខេត្តរតនៈគិរី**

**ឯកឧត្តមលោកជំទាវ  
មន្ត្រីដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម  
តំណាងមកពីមន្ទីរខេត្ត  
មន្ត្រីទំនាក់ទំនង និង សមាជិកក្រុមការងារស្នូល  
អ្នកទទួលផលពីគម្រោង  
លោកលោកស្រីនាងកញ្ញា**

ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសន្ទរកថាស្វាគមន៍នៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម, អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម៖ លទ្ធផលពាក់កណ្តាលគម្រោង ការត្រួតពិនិត្យ, វាយតម្លៃ និងផលប៉ះពាល់នៃគម្រោងពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហានទី១ និងទី២ (CEDEP I & CEDEP II) ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម”។

ក្នុងនាមខ្ញុំនិងតំណាងឲ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ ក្នុងខេត្តរតនគិរីទាំងមូល ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជ្រើសយកខេត្តរតនគិរីយើងខ្ញុំ សម្រាប់រៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ជាពិសេសចំពោះវត្តមានរបស់ **លោកជំទាវ ឌីកែត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាជនបង្គោលកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម** និងលោក លោកស្រី នាងកញ្ញា ដែលអញ្ជើញមកពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ (មន្ទីរសភាពាណិជ្ជកម្ម, មន្ទីរពាណិជ្ជកម្ម, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, មន្ទីរឧស្សាហកម្ម និងសិប្បកម្ម, មន្ទីរកិច្ចការនារី, និងមន្ទីរអភិវឌ្ឍន៍ជនបទ នៃខេត្តទាំងប្រាំរួមមានខេត្តកំពង់ចាម ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តក្រចេះ), និងវិស័យឯកជន ដែលជាអ្នកទទួលផលពីគម្រោងដោយផ្ទាល់។

ឆ្លៀតឱកាសនេះ ខ្ញុំសូមជម្រាបជូន **ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា** ពីស្ថានភាពទូទៅ និងសក្តានុពលសំខាន់ៗរបស់ខេត្តរតនគិរីដូចតទៅ ៖

- 
- 
-

ជាថ្មីម្តងទៀត ជំនួសមុខអោយអាជ្ញាធរខេត្ត ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម, អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ៖ លទ្ធផលពាក់កណ្តាលគម្រោង ការត្រួតពិនិត្យ,វាយតម្លៃ និងផលប៉ះពាល់គម្រោង CEDEP I និង CEDEP II ក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ”ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ស្ថាប័ន និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជាពិសេស សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តរតនគិរី ឲ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញនិងលើកកម្ពស់ការចូលរួមរបស់ស្ថាប័នរដ្ឋវិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យមដើម្បីបង្កើនផលិតភាព,ការធ្វើពិពិធកម្ម និងពង្រីកការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់និងអន្តរជាតិឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាចុងបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់ **លោកជំទាវរដ្ឋមន្ត្រី** លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមសិក្ខាសាលា និងបានមកស្នាក់នៅលើទឹកដីខេត្តរតនគិរី ក្នុងរយៈប៉ុន្មានថ្ងៃនេះ។ ខ្ញុំសូមជូនពរ លោកជំទាវ លោក លោកស្រី គណៈអធិបតី និងភ្ញៀវភិក្ខិយសទាំងអស់ មានសុខភាពល្អ សិរីសួស្តី និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

**សូមអរគុណ!**

\*\*\*